

កូវីដ១៩ (Coronavirus, COVID-19)

ជំនួយដោះស្រាយបញ្ហាសម្រាប់ជនអន្តោប្រវេសន៍ FAQ

តើជំនួយសង្គ្រោះគ្រោះមហន្តរាយសម្រាប់គម្រោងជនអន្តោប្រវេសន៍ជាអ្វី?

ដើម្បីឆ្លើយតបទៅនឹង COVID-19 នៃការរាលដាលអាសន្នរោគ រដ្ឋកាលីហ្វ័រនីញ៉ាកំពុងផ្តល់ជំនួយសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ ដែលផ្តល់មូលនិធិដោយរដ្ឋ ដល់មនុស្សពេញវ័យ ដែលគ្មានឯកសារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទម្រង់ជំនួយផ្សេងទៀតរួមទាំងជំនួយក្រោមច្បាប់កូវីដ១៩ ជំនួយសង្គ្រោះនិងសន្តិសុខសេដ្ឋកិច្ច (Coronavirus Aid Relief, and Economic Security, CARES) អត្ថប្រយោជន៍ភាពអត់ការងារធ្វើ ក្នុងកំឡុងពេលការរាលដាលអាសន្នរោគ ដោយសារស្ថានភាពអន្តោប្រវេសន៍របស់ពួកគេ។ ថវិការដ្ឋនេះត្រូវបានគេរំពឹងថានឹងឈានដល់នីតិវិធីដែល គ្មានឯកសារចំនួនប្រហែល 15,000 នាក់។

ក្រសួងសង្គមកិច្ចរដ្ឋកាលីហ្វ័រនីញ៉ាបានជ្រើសរើសអង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 12 សម្រាប់ជនអន្តោប្រវេសន៍ ដើម្បីជួយបុគ្គលដាក់ពាក្យសុំនិងទទួលបានជំនួយសង្គ្រោះគ្រោះមហន្តរាយនេះនៅក្នុងតំបន់របស់ពួកគេ។ មនុស្សពេញវ័យដែលគ្មានឯកសារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចទទួលបានជំនួយ \$500 ដោយមានជំនួយជាអតិបរមាចំនួន \$1,000 ក្នុងមួយគ្រួសារ។

តើជំនួយដោះស្រាយនឹងមាននៅពេលណា?

បុគ្គលអាចចាប់ផ្តើមដាក់ពាក្យសុំថ្ងៃទី 18 ខែឧសភា ឆ្នាំ 2020។ ជំនួយនឹងមានរហូតដល់ថវិកាត្រូវបានចំណាយប្រហូតដល់ថ្ងៃទី 30 ខែមិថុនាឆ្នាំ 2020 នៅពេលចុងក្រោយ។ អ្នកដាក់ពាក្យសុំនឹងត្រូវបានពិចារណានៅពេលមក ដល់មុនបានទទួលមុន។ អ្នកដាក់ពាក្យសុំអាចស្វែងរកជំនួយជាមួយអង្គការមិនស្វែងរកប្រាក់ចំណេញដែលត្រូវបានចាត់ឱ្យទៅរស់នៅក្នុងស្រុករបស់ពួកគេ។

សូមចំណាំថា :

- ការផ្តល់ថវិកាមានកំណត់ហើយសេវាកម្មដាក់ពាក្យសុំជំនួយគ្រោះមហន្តរាយមិនត្រូវបានធានាទេ។
- អង្គការមិនស្វែងរកប្រាក់ចំណេញនឹងមិនជួយបុគ្គលទេមុនថ្ងៃទី 18 ខែឧសភា។ បុគ្គលមិនគួរទាក់ទង ពួកគេជាមុនអំពីជំនួយសង្គ្រោះ គ្រោះ មហន្តរាយ។

តើអ្នកណាមានសិទ្ធិចំពោះជំនួយដោះស្រាយនេះ?

បុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវតែមានលទ្ធភាពផ្តល់ព័ត៌មានដែលពួកគេ (1) ជាមនុស្សពេញវ័យគ្មានឯកសារ (មនុស្សដែលមានអាយុលើសពី 18 ឆ្នាំ); (2) មិនមានសិទ្ធិទទួលបានជំនួយទាក់ទងនឹងសហព័ន្ធដែលមាន COVID-19 ដូចជាការទូទាត់ពន្ធជំរុញការអនុវត្តន៍ CARES Act ឬ អត្ថប្រយោជន៍ភាពអត់ការងារធ្វើរ៉ាតាតា; និង (3) បានឆ្លងកាត់ការលំបាកដែលជាលទ្ធផលនៃ COVID-19។

ប្រសិនបើប្រពន្ធអ្នកទទួលបានជំនួយដោះស្រាយនេះ តើវានឹងជះឥទ្ធិពលដល់សមត្ថភាពរបស់ពួកគេក្នុងការទទួលបានប័ណ្ណបែតងឬក៏ដើម្បីក្លាយជាពលរដ្ឋអាមេរិកដែរឬទេ? តើការទទួលបានជំនួយនេះនឹងធ្វើឱ្យប្រពន្ធអ្នកទទួលបានបន្តកសាធារណៈទេ?

ជំនួយដោះស្រាយបញ្ហាប្រឈមនេះមិនមែនជាមធ្យោបាយសាកល្បង ហើយជាជំនួយមួយទេ។ រដ្ឋាភិបាលសហព័ន្ធមិនបានចុះបញ្ជីជំនួយនេះជាផលប្រយោជន៍សាធារណៈសម្រាប់ការពិចារណា លើបន្ទុកសាធារណៈទេ។ ទោះយ៉ាងណា USCIS មិនបានចេញសេចក្តីណែនាំជាក់លាក់ទាក់ទងនឹងជំនួយនេះទេ។

ប្រសិនបើមានសំណួរអំពីស្ថានភាពអន្តោប្រវេសន៍និងគម្រោងជំនួយនេះសូមពិគ្រោះជាមួយមេធាវីអន្តោប្រវេសន៍។ ព័ត៌មានបន្ថែមរួមទាំងបញ្ជីអ្នកផ្តល់ សេវាអន្តោប្រវេសន៍ ឥត គិតថ្លៃនិងតម្លៃទាបមាននៅក្នុងទំព័រថ្មី [Guide for Immigrant Californians](#)។

តើព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានផ្តល់ដល់អង្គការមិនរកប្រាក់ចំណេញ ដើម្បីដាក់ពាក្យសុំជំនួយដោះស្រាយបញ្ហាប្រឈមនេះត្រូវបានការពារទេ?

ព័ត៌មានដែលបានផ្តល់ទៅឱ្យអង្គការមិនស្វែងរកប្រាក់ចំណេញនឹងត្រូវបានប្រើ ដើម្បីបញ្ជាក់អំពីសិទ្ធិនិងផ្តល់ជំនួយសង្គ្រោះប្រោះមហន្តរាយដល់បុគ្គល ដែលមានសិទ្ធិទទួលបាន។ អង្គការមិនស្វែងរកប្រាក់ចំណេញនឹងចែករំលែកព័ត៌មានប្រជាសាស្ត្រទូទៅ (ឧ. ភេទភេទភាសាដែលត្រូវចិត្ត ។ល។) ជាមួយរដ្ឋកាលីហ្វ័រញ៉ា អំពីអ្នកដាក់ពាក្យសុំ ប៉ុន្តែមិនមានព័ត៌មានផ្ទាល់ខ្លួន (ឧ. ឈ្មោះអាសយដ្ឋាន ។ល។) នឹងត្រូវផ្តល់ឱ្យទីភ្នាក់ងាររដ្ឋាភិបាលណាមួយឡើយ។

តើជនម្នាក់អាចដាក់ពាក្យសុំសម្រាប់ជំនួយដោះស្រាយបញ្ហាប្រឈមនេះបានឬទេ?

CDSS បានចុះផ្សាយបញ្ជីអង្គការមិនស្វែងរកប្រាក់ចំណេញដែលត្រូវបានជ្រើសរើស ដើម្បីគ្រប់គ្រងជំនួយដោះស្រាយបញ្ហាប្រឈម នៅតាមតំបន់ផ្សេងៗនៃរដ្ឋកាលីហ្វ័រញ៉ានៅទីនេះ៖

<https://cdss.ca.gov/inforesources/immigration/covid-19-drai>។

បុគ្គលដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសុំជំនួយនេះគួរតែទាក់ទងអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលបានចុះបញ្ជីសម្រាប់ស្រុករបស់ពួកគេមិនយូរជាងថ្ងៃទី 18 ខែឧសភា។ បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវតែទាក់ទងអង្គការសម្រាប់ស្រុករបស់ពួកគេដោយផ្ទាល់ ដើម្បីសាកសួរអំពីលទ្ធភាពនៃជំនួយ។ អង្គការមិនស្វែងរកប្រាក់ចំណេញនឹងជួយបុគ្គល ក្នុងដំណើរការដាក់ពាក្យសុំបញ្ជាក់ពីសិទ្ធិរបស់ពួកគេនិងបញ្ជូនប័ណ្ណទូទាត់ទៅអ្នកដាក់ពាក្យដែលបានយល់ព្រម។ អ្នកដាក់ពាក្យសុំនឹងត្រូវបានពិចារណានៅពេលមកដល់មុនបានទទួលមុន។

ការផ្តល់មូលនិធិមានកំណត់ ហើយសេវាកម្មដាក់ពាក្យសុំជំនួយដោះស្រាយបញ្ហាប្រឈមមិនត្រូវបានធានាទេ។

តើមនុស្សក្នុងផ្ទះប៉ុន្មាននាក់ អាចទទួលបានជំនួយដោះស្រាយបញ្ហាប្រឈមនេះ?

មនុស្សពេញវ័យអតិបរមាពីរនាក់ក្នុងមួយគ្រួសារអាចមានសិទ្ធិទទួលបានជំនួយនេះសម្រាប់ជំនួយសរុបចំនួន \$1,000 ក្នុងមួយគ្រួសារ។ គ្រួសារត្រូវបានកំណត់ថាជាបុគ្គលដែលរស់នៅនិងទិញនិងរៀបចំអាហារជាមួយគ្នា។

តើបុគ្គលដែលមានសិទ្ធិទទួលបាន ទទួលបានជំនួយដោះស្រាយបញ្ហាប្រឈមនេះបានឬទេ?

ប្រសិនបើមនុស្សម្នាក់ត្រូវបានគេរកឃើញថាមានសិទ្ធិទទួលបានហើយពាក្យសុំរបស់ពួកគេត្រូវបានអនុញ្ញាតដោយ អង្គការមិនរកប្រាក់ចំណេញដែលបានជួយពួកគេ ក្នុងការដាក់ពាក្យនឹងផ្តល់ព័ត៌មានបន្ថែមអំពីរបៀបដែលពួកគេនឹងទទួលបានកាតព្វកិច្ចរបស់ពួកគេ តាមរយៈការទៅជួបផ្ទាល់ឬតាមរយៈសំបុត្រ។

តើខ្ញុំមានកំឡុងពេលប៉ុណ្ណាដើម្បីដាក់ពាក្យសុំសម្រាប់ជំនួយដោះស្រាយបញ្ហាប្រឈមនេះ?

អ្នកដាក់ពាក្យសុំនឹងត្រូវបានពិចារណានៅពេលមកដល់មុនបានទទួលមុន។ ទឹកប្រាក់ \$75 លានជាជំនួយផ្ទាល់នឹងត្រូវចែកចាយដល់បុគ្គល ដែលបានដាក់ពាក្យសុំដែលបានយល់ព្រមចាប់ពីថ្ងៃទី 18 ខែឧសភា ឆ្នាំ 2020 រហូតដល់ថ្ងៃទី 30 ខែមិថុនាឆ្នាំ 2020 ។ ដោយហេតុថាមនុស្សពេញវ័យដែលគ្មានឯកសារត្រឹមត្រូវ ដែលមានបញ្ជាក់ពុទ្ធប្រទះដោយសារតែ COVID 19 ជំនួយសង្គ្រោះគ្រោះមហន្តរាយនេះអាចនឹងអស់ក្នុងរយៈពេលដ៏ខ្លី។

ប្រសិនបើខ្ញុំមិនអាចដាក់ពាក្យសុំជំនួយដោះស្រាយគ្រោះមហន្តរាយនេះ តើមានអង្គការផ្សេងទៀតដែលអាចជួយខ្ញុំបានទេ?

ក្នុងភាពជាដៃគូជាមួយសប្បុរសជនកាលីហ្វ័រញ៉ាអ្នកផ្តល់ជំនួយដែលមានកង្វះជាមួយជនអន្តោប្រវេសន៍និងជនភៀសខ្លួន (Grantmakers Concerned with Immigrants and Refugees, GCIR) បានចាប់ផ្តើមមូលនិធិភាពធននឹងជនអន្តោប្រវេសន៍កាលីហ្វ័រញ៉ាដែលស្វែងរកការរំអង្កាសប្រាក់ចំនួន \$50 លានដើម្បីផ្តល់ជំនួយជាសាច់ប្រាក់ដល់ប្រជាជនកាលីហ្វ័រញ៉ាដែលគ្មានឯកសារនិងក្រុមគ្រួសាររបស់ពួកគេដែលមិនមានសិទ្ធិទទួល COVID-19 បានជំនួយសង្គ្រោះបន្ទាន់និង កម្មវិធីសុវត្ថិភាពរបស់សហព័ន្ធ។ មូលនិធិភាពធនគឺជាការខិតខំប្រឹងប្រែងដាច់ដោយឡែក ប៉ុន្តែបំពេញបន្ថែមដែលចែកចាយវិភាគទានឯកជន ដើម្បីជួយប្រជាជនកាលីហ្វ័រញ៉ាដែលគ្មានឯកសារបញ្ជាក់ពីភាពលំបាកនៃសេដ្ឋកិច្ចនៅពេលមានជំងឺរាតត្បាតនេះ។ ដើម្បីមើលបញ្ជីអង្គការដែលចែកចាយដំណើរទស្សនកិច្ចជំនួយគ្រោះមហន្តរាយរបស់មូលនិធិភាពធន www.immigrantfundca.org/

តើខ្ញុំអាចរកព័ត៌មានបន្ថែមអំពីសេវាកម្មនិងកម្មវិធីរដ្ឋាភិបាលផ្សេងទៀតដែលខ្ញុំអាចមានសិទ្ធិទទួលបាន ក្នុងកំឡុងពេលមានជំងឺរាតត្បាតគ្របដណ្តប់ដោយ COVID-19 នៅទីណា?

អ្នកអាចស្វែងរកព័ត៌មានដែលមានប្រយោជន៍អំពីសេវាកម្មនិងកម្មវិធីរដ្ឋកាលីហ្វ័រញ៉ានីញ៉ា សម្រាប់ជនអន្តោប្រវេសន៍ [Guide for Immigrant Californians](#), រាប់បញ្ចូលទាំងព័ត៌មានអំពីការងារប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ព្រមទាំងអាជីវកម្មខ្នាតតូច និងការគាំទ្រគេហដ្ឋាន។ សូមចូលទៅ www.covid19.ca.gov ហើយចុចលើមគ្គុទេសក៍សំរាប់ប្រជាជនអន្តោប្រវេសន៍កាលីហ្វ័រញ៉ា។